



ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

MINISTRY OF POST AND TELECOMMUNICATIONS



ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications


កម្មវិធីគ្រប់គ្រងឯកសារនិងការអនុម័តតាមប្រព័ន្ធ អេឡិចត្រូនិច

ឈ្មោះគណនី ឬសារអេឡិចត្រូនិច

លេខសម្ងាត់

ភ្លេចលេខសម្ងាត់

ចូល




DOCUMENT MANAGEMENT AND ELECTRONIC APPROVAL SYSTEM (DMEAS)

Objective

The **DMEAS** aims to develop a records management system that manages official government records for its entire life cycle from the process of creation, capture, storage, automated process with workflow, distribution, and disposal of records digitally and systematically. It will enhance the delivery and transparency of government services through access to digital records management anywhere, at any time, and on any device.

I. Improving the efficiency of access to information and administrative transparency.


II. To improve the records management of the Public Sector in a more systematic manner



III. Improving the government delivery system.



To-Be Model



DMEAS' Features



DOCUMENT MANAGEMENT AND ELECTRONIC APPROVAL SYSTEM (DMEAS)

Login	Home	Document Mgmt	Workflow Route	Document Workflow	Audit Report	Org Structure
User Certification	Inbox	Create New Document	Create Workflow Router	Create New Workflow	Login and Logout	User Info
Password Management	Dashboard	Document Management List	Workflow Route List	Workflow List	Add, Edit and delete	Position
	Recent Doc	Advance Search		Workflow Overview	Assign	
		Bulk Upload Document			Log on workflow change	
Doc/Workflow Distribution	Advance Search Cont'd	Workflow Route Cont'd	System Settings		Log report	Notification Settings
Share	Khmer OCR	Parallel Approval	Password Policy		Document Collaboration	Notified to
Receive		Delegation	User Authority		Doc create, Edit and Delete	Notification template text
Versioning			User Group		Group review	
			Permission		Doc versioning	

Current version
 Next version

Integrated Authorization



Integrated System

- E-mail
- HR
- Intranet
- SSO
- Messaging App
- Digital Signature

Users

Users

Scanned Document

Administrator

- កម្មវិធីគ្រប់គ្រងឯកសារ និងប្រព័ន្ធប្រតិបត្តិការ
ICT
- កម្មវិធីទូរស័ព្ទ
TELECOMMUNICATIONS
- កម្មវិធីប្រតិបត្តិការ
DIGITAL
- កម្មវិធីបញ្ជូនសំបុត្រ
POST
- កម្មវិធីគ្រប់គ្រងដែនឈ្មោះ
DOMAINS



User Interface



Home


ប្រធាននាយកដ្ឋាន
នាយកដ្ឋានអាយ ស៊ី ធី

ទំព័រដើម

- គ្រប់គ្រងឯកសារ
- លំហូរឯកសារ
- មតិយោបល់របស់អ្នកប្រើប្រាស់
- រចនាសម្ព័ន្ធក្រសួង

17 Mar 2022 20:01	សូម មេត្តាពិនិត្យ
ដាក់ស្នើ 17 Mar 2022 20:01	ឈ្មោះ ប្រធាននាយកដ្ឋាន អាយ ស៊ី ធី (ប្រធាននាយកដ្ឋាន) បាន ដាក់ស្នើ ទៅកាន់ ឈ្មោះ អគ្គនាយករង អាយ ស៊ី ធី (អគ្គនាយករង) សូម មេត្តាពិនិត្យ
បញ្ជូនត្រលប់ 17 Mar 2022 19:58	ឈ្មោះ អគ្គនាយក អាយ ស៊ី ធី (អគ្គនាយក) បាន បញ្ជូនត្រលប់ ទៅកាន់ ឈ្មោះ អគ្គនាយករង អាយ ស៊ី ធី (អគ្គនាយករង) សូម មេត្តាពិនិត្យ
មតិយោបល់ 17 Mar 2022 19:56	ឈ្មោះ អគ្គនាយករង អាយ ស៊ី ធី (អគ្គនាយករង) បាន មតិយោបល់ ទៅកាន់ ឈ្មោះ អគ្គនាយក អាយ ស៊ី ធី (អគ្គនាយក) សូម មេត្តាពិនិត្យ

ថយក្រោយ 1 2 3 4 5 ... 14 ទៅមុខ



User Interface



ព័ត៌មានអ្នកប្រើប្រាស់ ICT

ICT



ទូរស័ព្ទអន្តរជាតិ

TELECOMMUNICATIONS



ឌីជីថល

DIGITAL



ប៊ូសឈ័រ

POST



ឈ្មោះដែន

DOMAINS



mptc.gov.kh

Document Management

ប្រធាននាយកដ្ឋាន

នាយកដ្ឋានអាយ ស៊ី ធី

ទំព័រដើម

គ្រប់គ្រងឯកសារ

លំហូរឯកសារ

មតិយោបល់របស់អ្នកប្រើប្រាស់

រចនាសម្ព័ន្ធក្រសួង

ថតផ្ទុកឯកសារ

+ បង្កើតថតផ្ទុកឯកសារ

+ បញ្ចូលឯកសារថ្មី

បង្ហាញ បង្ហាញរបស់អង្គភាព

របាយការណ៍	កំណត់បង្ហាញរឿង	លិខិតស្នើសុំ	ប្រកាស
សេចក្តីសម្រេច	សវនករណ៍	សេចក្តីណែនាំ	ឯកសាររដ្ឋបាលទូទៅ

ថយក្រោយ 1 ទៅមុខ

បង្ហាញ បង្ហាញរបស់អង្គភាព

គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយក នៅអគ្គនាយកដ្ឋានផ្សេង.pdf	server01-info.pdf

User Interface



mptc.gov.kh

Document Workflow

ប្រធាននាយកដ្ឋាន

នាយកដ្ឋានអាយ ស៊ី ធី

ទំព័រដើម

គ្រប់គ្រងឯកសារ

លំហូរឯកសារ

ស្នើសុំ

15

រង់ចាំ

កំពុងរត់

3

បានបដិសេធ

1

បានយល់ព្រម

12

មតិយោបល់របស់អ្នកប្រើប្រាស់

រចនាសម្ព័ន្ធក្រសួង

v1.1.0 (22.03.08)

លំហូរឯកសារ

ទំព័រដើម > លំហូរឯកសារ

ច្រោះទិន្នន័យ

មិនបង្ហាញ

ចាប់ពីថ្ងៃ



ដល់ថ្ងៃ



ប្រភេទលំហូរ



យល់ព្រម

បង្ហាញ

10

កំណត់ត្រា

ស្វែងរក

លេខ និងឈ្មោះឯកសារ	ប្រភេទលំហូរ	ឯកសារប្រញាប់	បង្កើតដោយ	ស្ថានភាពឯកសារ
2022-0061 គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយកសមី ពីប្រធាន នាយកដ្ឋាន		ឈ្មោះ ប្រធាននាយកដ្ឋាន អាយ ស៊ី, ធី 17 Mar 2022	រង់ចាំ អគ្គនាយកអ អគ្គនាយកដ្ឋានអាយ ស៊ី ធី
2022-0060 គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយកសមី ពីប្រធាន នាយកដ្ឋាន		ឈ្មោះ ប្រធាននាយកដ្ឋាន អាយ ស៊ី, ធី 17 Mar 2022	រង់ចាំ ប្រធាននាយកដ្ឋាន នាយកដ្ឋានអាយ ស៊ី ធី
2022-0059 គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយកសមី ពីប្រធាន នាយកដ្ឋាន		ឈ្មោះ ប្រធាននាយកដ្ឋាន អាយ ស៊ី, ធី 17 Mar 2022	អគ្គនាយក អគ្គនាយកដ្ឋានអាយ ស៊ី ធី
2022-0056 គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយកសមី ពីប្រធាន នាយកដ្ឋាន		ឈ្មោះ ប្រធាននាយកដ្ឋាន អាយ ស៊ី, ធី 17 Mar 2022	អគ្គនាយក អគ្គនាយកដ្ឋានអាយ ស៊ី ធី
2022-0053 គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយក នៅអគ្គនាយកដ្ឋាន រៀង ពីប្រធាននាយកដ្ឋាន		ឈ្មោះ ប្រធាននាយកដ្ឋាន អាយ ស៊ី, ធី 17 Mar 2022	រង់ចាំ ប្រធាននាយកដ្ឋាន នាយកដ្ឋានអាយ ស៊ី ធី
2022-0052 គោរពជូនអគ្គនាយកICTសមី.pdf	គោរពជូនអគ្គនាយកសមី ពីប្រធាន នាយកដ្ឋាន		ឈ្មោះ ប្រធាននាយកដ្ឋាន អាយ ស៊ី, ធី 17 Mar 2022	អគ្គនាយក អគ្គនាយកដ្ឋានអាយ ស៊ី ធី

User Interface



Document Workflow Detail

ប្រធាននាយកដ្ឋាន

នាយកដ្ឋានអាយ ស៊ី ធី

- ទំព័រដើម
- គ្រប់គ្រងឯកសារ
- លំហូរឯកសារ**
 - ស្នើសុំ (15)
 - រង់ចាំ
 - កំពុងរត់ (3)
 - បានបដិសេធ (1)
 - បានយល់ព្រម (12)
- មតិយោបល់របស់អ្នកប្រើប្រាស់
- រចនាសម្ព័ន្ធក្រសួង

v1.1.0 (22.03.08)

លំហូរឯកសារត្រូវបានបញ្ចប់ នាយកដ្ឋានអាយ ស៊ី ធី

2022-0035 ឯកសារប្រឡប់ [លំហូរឯកសារ](#)

ប្រភេទលំហូរ: គោរពជូនឯកឧត្តមរដ្ឋមន្ត្រី ពីប្រធាននាយកដ្ឋាន
 ប្រភេទឯកសារ: របាយការណ៍

ឯកសារ [លំហូរឯកសារពាក់ព័ន្ធ](#)

1:របាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី.pdf
 04 Mar 2022 • 463.21 kB • ឈ្មោះ: ប្រធានការិយាល័យ អាយ ស៊ី ធី

- កំណត់សំគាល់ និងមតិយោបល់**
- ឈ្មោះ: នាយក ឧទ្ទកាល័យ (នាយក ឧទ្ទកាល័យ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ • បញ្ជូនចេញ • 04 Mar 2022 16:52
 - ឈ្មោះ: ឯកឧត្តម រដ្ឋមន្ត្រី (ឯកឧត្តម រដ្ឋមន្ត្រី)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ • អនុម័ត • 04 Mar 2022 16:50
 បានទទួល ឈ្មោះ: អគ្គនាយក អាយ ស៊ី ធី
 - ឈ្មោះ: នាយក ឧទ្ទកាល័យ (នាយក ឧទ្ទកាល័យ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ • មតិយោបល់ • 04 Mar 2022 16:49
 Please checking and Approve Thank H.E
 - ឈ្មោះ: នាយករង ឧទ្ទកាល័យ (នាយករង ឧទ្ទកាល័យ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ • មតិយោបល់ • 04 Mar 2022 16:48
 Please checking and Approve Thank

នាយកដ្ឋានអាយ ស៊ី ធី

- សមាជិកពាក់ព័ន្ធ**
- ឈ្មោះ: ប្រធាននាយកដ្ឋាន អាយ ស៊ី ធី (ប្រធាននាយកដ្ឋាន)**
 នាយកដ្ឋានអាយ ស៊ី ធី
 04 Mar 2022 15:53 29 Mar 2022 02:35
 - ឈ្មោះ: អគ្គនាយករង អាយ ស៊ី ធី (អគ្គនាយករង)**
 អគ្គនាយកដ្ឋានអាយ ស៊ី ធី
 04 Mar 2022 15:54 04 Mar 2022 16:01
 - ឈ្មោះ: អគ្គនាយក អាយ ស៊ី ធី (អគ្គនាយក)**
 អគ្គនាយកដ្ឋានអាយ ស៊ី ធី
 04 Mar 2022 16:10 04 Mar 2022 16:21
 - ឈ្មោះ: អនុរដ្ឋលេខាធិការ អាយ ស៊ី ធី (អនុរដ្ឋលេខាធិការ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 04 Mar 2022 16:21 04 Mar 2022 16:44
 - ឈ្មោះ: រដ្ឋលេខាធិការ អាយ ស៊ី ធី (រដ្ឋលេខាធិការ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 04 Mar 2022 16:44 04 Mar 2022 16:46
 - ឈ្មោះ: ច្រកចេញចូល ឧទ្ទកាល័យ (ច្រកចេញចូល ឧទ្ទកាល័យ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 04 Mar 2022 16:46 04 Mar 2022 16:47
 - ឈ្មោះ: អ្នកបច្ចេកទេស ឧទ្ទកាល័យ (អ្នកបច្ចេកទេស ឧទ្ទកាល័យ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 04 Mar 2022 16:47 04 Mar 2022 16:48
 - ឈ្មោះ: នាយករង ឧទ្ទកាល័យ (នាយករង ឧទ្ទកាល័យ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 04 Mar 2022 16:48 04 Mar 2022 16:48
 - ឈ្មោះ: នាយក ឧទ្ទកាល័យ (នាយក ឧទ្ទកាល័យ)**
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

- បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍
ICT
- ទូរគមនាគមន៍
TELECOMMUNICATIONS
- ឌីជីថល
DIGITAL
- ប៊ូស្តាលីយ៍
POST
- ឈ្មោះគេហទំព័រ
DOMAINS

mptc.gov.kh

Implementation Plan



Electronic storage of documents and introduction e-documents

- Storage and management of e-documents
- Strengthening the legal effect and originality of the image documents created by scanning
- Improvement of unnecessary work procedures (1st)

1. Improvement of approval tasks for information sharing and collaboration
2. Building a system for information sharing and collaboration
3. Preparing an organization for promoting the DMEAS
4. Implementing the document management system security function for standard compliance
5. Preparing the legislation for introducing a document management system

Phase 1 (2022 – 2023)



Process all business processes with e-documents and spread e-documents

- Storage and management of e-documents
- Sharing e-documents through system linkage with other organizations
- Development of related solutions and linkage with existing systems
- Improvement of unnecessary work procedures (2nd)

1. Improving the document life cycle management work
2. Building a system for information sharing and collaboration (Cont'd)
3. Implementing the document management system security function for standard compliance (Cont'd)
4. Forming the consensus on the need to introduce the DMEAS
5. Preparing the legislation for introducing a document management system (Cont'd)

Phase 2 (2023 – 2024)



ក្រសួងព័ត៌មាន និង ទំនាក់ទំនងជាមួយប្រជាជន
ICT



ក្រសួងទូរគមនាគមន៍
TELECOMMUNICATIONS



វិទ្យាសាស្ត្រ
DIGITAL



ក្រសួងស្រូវ និង រុក្ខាប្រមាញ់
POST



ក្រសួងព័ត៌មាន និង ទំនាក់ទំនងជាមួយប្រជាជន
DOMAINS



Thank You!



ព័ត៌មាន និង ទូរគមនាគមន៍
ICT



ទូរគមនាគមន៍
TELECOMMUNICATIONS



ឌីជីថល
DIGITAL



ប៊ុយសឺន
POST



ឈ្មោះ
DOMAINS



mptc.gov.kh